

សេចក្តីប្រកាសព័ត៌មាន

អង្គការសង្គមស៊ីវិលដែលបានសហការណ៍គ្នាដាក់ពង្រាយអ្នកសង្កេតការណ៍ មើលស្ថានភាពការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាយុវស្សាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ សូមធ្វើការប្រកាស ថា ការសង្កេតការណ៍នេះ គឺមិនធ្វើការវាយតម្លៃលើលទ្ធផលនៃដំណើរការនៃការបោះឆ្នោតនោះទេ។

ការសម្រេចនេះ ឈរលើកំរិតរីកចម្រើននៃ «លក្ខខណ្ឌអប្បបរមាសម្រាប់ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ/សង្កាត់ ដោយសេរី និងយុត្តិធម៌ក្នុងឆ្នាំ២០២២» ដែលបានប្រកាសជាសាធារណៈ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ដោយអង្គការសង្គមស៊ីវិល ចំនួន ៦៤ស្ថាប័ន។ លក្ខខណ្ឌទាំងនេះ រួមមាន (១) បរិយាកាសនយោបាយ (២) សិទ្ធិនយោបាយ និងសិទ្ធិឈរឈ្មោះបោះឆ្នោត (៣) ឆន្ទៈអ្នកបោះឆ្នោត និងសិទ្ធិបោះ ឆ្នោត (៤) សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (៥) ឯករាជ្យ និងអព្យាក្រឹតរបស់កងកម្លាំងប្រដាប់ អាវុធ មន្ត្រីរាជការ និងតុលាការ និង (៦) តួនាទីរបស់អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។

ដោយឡែក អង្គការសង្គមស៊ីវិលមានរាយឈ្មោះដូចខាងក្រោម ដែលកំពុងធ្វើការពាក់ព័ន្ធការងារសិទ្ធិ មនុស្ស ប្រជាធិបតេយ្យ អភិបាលកិច្ចល្អ សិទ្ធិការងារ និងការបោះឆ្នោត បានមើលឃើញថា លក្ខខណ្ឌពីរក្នុងចំណោម លក្ខខណ្ឌខាងលើ គឺ (១) សិទ្ធិនយោបាយ និងសិទ្ធិឈរឈ្មោះបោះឆ្នោត និង (២) តួនាទីរបស់អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ដែលបានបំពេញខ្លះៗ។

យើងសូមបញ្ជាក់ថា លក្ខខណ្ឌអប្បបរមានោះ គឺអនុលោមតាមគោលការណ៍សំខាន់ៗ នៃការបោះឆ្នោតពិត ប្រាកដដោយសេរី និងយុត្តិធម៌ ដែលដកស្រង់ចេញពីរដ្ឋធម្មនុញ្ញកម្ពុជា ច្បាប់ កតិកាសញ្ញាអន្តរជាតិ កិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស អនុសាសន៍ដែលផ្តល់ដោយស្ថាប័នអង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធផ្សេងៗទៀត រួម មានស្តង់ដារអាយភីយូ (IPU) ស្តីពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌។

ព័ត៌មានបន្ថែម

- ១. លោកស្រី **ចាន់ វ៉ានី** នាយិកាប្រតិបត្តិនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ០១២ ៦៦៣ ៩៣៧
- ២. លោក **គឹម ឈន** នាយកប្រតិបត្តិអង្គការខុមហ្វ្រែល ០១២ ៩៤២ ០១៩
- ៣. លោក **នី សុខា** ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក ០៨៦ ៣៧៤ ៦៦៦
- ៤. លោក **យ៉ង គឹមអេង** នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ ០១៦ ៨២៨ ២១១
- ៥. លោក **ឿន គុណ** នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ០១២ ៩២១ ៩៦១

ស្ថាប័នដែលគាំទ្រនូវសេចក្តីប្រកាសនេះ រួមមាន៖

1. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា (ខុមហ្វ្រែល)
2. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)
3. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)
4. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក)
5. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC-Association)
6. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
7. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-CENTER)
8. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
9. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
10. អង្គការស្ថានសន្តិភាព (PBO)
11. អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់(ACT)
12. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
13. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
14. បណ្តាញយុវជនកម្ពុជា (CYN)
15. អង្គការតម្លាភាពកម្ពុជា (TIC)
16. អង្គការសមាគមធាងត្នោត (សធត-STT)
17. គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
18. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
19. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)